



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ៦៣២.....សហវ.២២៣

ប្រកាស
ស្តីពី
ការអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៨១ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០២២៤/២០៥ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩២៤/១១៦៩ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការកែសម្រួលនិងតែងតាំងសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤៧៧ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីការកែសម្រួលនិងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីគយ
- បានឃើញអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



សម្រេច

ប្រការ ១.-

ប្រកាសនេះ កំណត់អំពីនីតិវិធីនៃការអនុវត្តអត្រាពន្ធគយ ០% ចំពោះមុខទំនិញដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក និងនាំចូលមកព្រះរាជាណាចក្រកម្ពុជា ពីសហរដ្ឋអាមេរិក។

ប្រការ ២.-

ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះទំនិញមានដើមកំណើតនៅសហរដ្ឋអាមេរិក ដែលបានដឹកជញ្ជូនត្រង់ពីសហរដ្ឋអាមេរិកមកព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ទំនិញប្រើរួចមិនស្ថិតក្នុងវិសាលភាពនៃប្រកាសនេះទេ។

លក្ខណៈវិនិច្ឆ័យកំណត់ថាជាទំនិញប្រើរួចត្រូវកំណត់ដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ប្រការ ៣.-

អ្នកនាំចូលត្រូវប្រកាសអំពីសំអាងដើមកំណើតទំនិញ តាមទម្រង់និងនីតិវិធីដែលកំណត់ដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ប្រការ ៤.-

អត្រាពន្ធគយ ០% នេះ អនុវត្តចំពោះតែទំនិញនាំចូលមកព្រះរាជាណាចក្រកម្ពុជាដែលផ្ទុកចូលក្នុងមធ្យោបាយដឹកជញ្ជូននៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។

ប្រការ ៥.-

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវចេញសេចក្តីណែនាំបន្ថែមដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តប្រកាសនេះ។

ប្រការ ៦.-

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៧.-

នាយកឧទ្ធកាល័យ អគ្គលេខាធិការ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកជាអគ្គនាយកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អគ្គនាយក អគ្គាធិការ និងប្រធានអង្គភាពនានាដែលស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រតិបត្តិការពាក់ព័ន្ធ ត្រូវទទួលបន្ទុកដើម្បីអនុវត្តតាមប្រកាសនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ **សុក្រ ១៤ ភទ្រ** ខែ **សីហា** ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី **៤** ខែ **សីហា** ឆ្នាំ២០២៥

- កន្លែងទទួល ៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ឧទ្ធកាល័យសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី
 - ឧទ្ធកាល័យឯកឧត្តមឧបនាយករដ្ឋមន្ត្រី
 - សាលារាជធានី-ខេត្ត
 - សភាពាណិជ្ជកម្មកម្ពុជា
 - ដូចប្រការ ៧ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ *ka*

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

Kingdom of Cambodia
Nation Religion King

Ministry of Economy and Finance
No.632 SHV.BrK

Prakas
On
The Implementation of Tariff Rate for Goods Imported from the United States

Deputy Prime Minister
Minister of Ministry of Economy and Finance

- Having seen the Constitution of the Kingdom of Cambodia;
- Having seen the Royal Decree No. NS/RKT/0823/1981 dated 22 August 2023 on the Appointment of the Royal Government of Cambodia;
- Having seen the Royal Decree No. NS/RKT/0224/205 dated 21 February 2024 on the Appointment of Additional Members of the Royal Government of Cambodia;
- Having seen the Royal Decree No. NS/RKT/0924/1169 dated 20 September 2024 on Appointing and Revising Members of the Royal Government of Cambodia;
- Having seen the Royal Decree No. NS/RKT/1124/1744 dated 20 November 2024 on Appointing and Revising of Additional Members of the Royal Government of Cambodia;
- Having seen the Royal Kram No. NS/RKM/0618/012 dated 28 June 2018 promulgating the Law on the Organization and Functioning of the Council of Ministers;
- Having seen the Royal Kram No. NS/RKM/0196/18 dated 24 January 1996 on the promulgating the law on the establishment of Ministry of Economy and Finance;
- Having seen the Royal Kram No. NS/RKM/0707/017 dated 20 July 2007 on the promulgating the law on the Law on Customs;
- Having seen the Sub-Decree No. 43 ANK.BK dated 28 February 2022 on the Organizing and functioning of Ministry of Economy and Finance;
- Having seen the Sub-Decree No. 139 ANK.BK dated 8 August 2025 on the Implementation of Tariff Rates for Imported Goods from the United States;
- Pursuant to the need of the Minister of Economy and Finance.

Hereby Decide

Article 1.

The Prakas sets forth the procedure for implementing the 0% tariff rate on goods originating from the United States and imported into the Kingdom of Cambodia from the United States.

Article 2.

The scope of this Prakas applies to goods that originate from the United States and that are transported directly from the United States to the Kingdom of Cambodia. Used goods are excluded from the scope of this Prakas.

Article 3.

Importers shall declare the origin of the goods in accordance with the forms and procedures established by the General Department of Customs and Excise of Cambodia.

Article 4.

This 0% tariff rate applies to imported goods into the Kingdom of Cambodia that are loaded onto the means of transport in the United States, starting from 8 August 2025.

Article 5.

The General Department of Customs and Excise of Cambodia will issue additional guidelines to ensure the effective implementation of this Prakas.

Article 6.

Any provision contrary to this Prakas shall be abrogated.

Article 7.

The Cabinet Director, Secretary General, Ministers Delegate attached to the Prime Minister in charge as Director General, Royal Government Delegates in charge as Director General, Director Generals, General Inspectors, and Heads of all entities under the supervision of the Ministry of Economy and Finance, as well as relevant operators, shall be responsible for implementing this proclamation effectively from the date of signature onward.

Phnom Penh, 08 August 2025

Deputy Prime Minister

Minister of Ministry of Economy and Finance

(Signed and Stamped)

Akka Bandit Sapheacha. Aun Pornmoniroth